



របាយការណ៍ប្រចាំត្រីមាសទី២

គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១

ធនាគារឌីជីថលអាស៊ី ចំកាត់
(ធនាគារ ABA)

ព័ត៌មានហិរញ្ញវត្ថុសង្ខេប

ស្ថានភាពហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ទ្រព្យសកម្មសរុប	២៨.៣៩៧.៧៣២	២៤.៧៨៨.៩០៦	១៧.៩០៩.១៧០
បំណុលសរុប	២៤.៨៩០.២០៩	២១.៦៨៣.២០២	១៥.៨៨៦.៤២១
មូលធនសរុប	៣.៥០៧.៥២៣	៣.១០៥.៧០៤	២.០២២.៧៤៩
លទ្ធផលហិរញ្ញវត្ថុ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២១	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩
ចំណូលសរុប	៥០១.១៨៧	៣៧៧.៤៣៧	២៨៨.៤២២
ប្រាក់ចំណេញមុនបង់ពន្ធ	២៣៤.២៣៥	១៦៧.៧៣១	១២៧.៦០៦
ប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ	១៨៤.៧៨៤	១៣០.៨២៩	១០១.៤៨៧
ចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទ	១៩៥.២៤៨	១៣៧.៤៤១	១០៩.៨៧១
អនុបាតហិរញ្ញវត្ថុ (%)	ត្រីមាសទី២ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
អនុបាតសាធារណៈ	១៧,៦៧	១៨,០៨	១៩,៩៤
អនុបាតបំណុលធៀបនឹងមូលធន	៧០៩,៦២	៦៩៥,៨៦	៧៨៥,៣៩
អនុបាតសន្ទនីយភាព	១៦៧,១៦	១៦៦,៦២	១៦២,៣២
អនុបាតឥណទានមិនដំណើរការ	០,៧៨	០,៨០	០,៧០
អនុបាតបញ្ញើធៀបនឹងឥណទាន	៨០,៩៦	៧៨,៦៩	៨១,៤២
អនុបាតផលចំណេញ (%)	ត្រីមាសទី២ ឆ្នាំ២០២១	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩
អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម (ROAA) ^[១]	០,៦៧	០,៦៧	០,៧៤
អនុបាតចំណេញធៀបនឹងមូលធនមធ្យម (ROAE) ^[១]	៥,៤៣	៤,៨១	៧,០៤
អនុបាតលទ្ធភាពបង់ការប្រាក់ ^[១]	៤៦០,០៣	៣៧២,១២	៣៥៩,០៥
ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន	គ្មាន
ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (ករណីចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ)	គ្មាន	គ្មាន	គ្មាន
អនុបាតហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀត (ប្រសិនបើមាន)	គ្មាន	គ្មាន	គ្មាន

[១] អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើលទ្ធផលចំណេញ ឬខាត រយៈពេល ៣ខែ ចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា នៃការិយបរិច្ឆេទរបាយការណ៍នីមួយៗ។

ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប

ទ្រព្យសកម្មសរុប

គិតជាលានរៀល

+ ១៤,៦%

ពីឆ្នាំ២០២០

២៨.៣៩៧.៧៣២

ត្រីមាសទី២ ឆ្នាំ២០២១

២៤.៧៨៨.៩០៦

ឆ្នាំ២០២០

១៧.៩០៩.១៧០

ឆ្នាំ២០១៩

បំណុលសរុប

គិតជាលានរៀល

+ ១៤,៨%

ពីឆ្នាំ២០២០

២៤.៨៩០.២០៩

ត្រីមាសទី២ ឆ្នាំ២០២១

២១.៦៨៣.២០២

ឆ្នាំ២០២០

១៥.៨៨៦.៤២១

ឆ្នាំ២០១៩

មូលធនសរុប

គិតជាលានរៀល

+ ១២,៩%

ពីឆ្នាំ២០២០

៣.៥០៧.៥២៣

ត្រីមាសទី២ ឆ្នាំ២០២១

៣.១០៥.៧០៤

ឆ្នាំ២០២០

២.០២២.៧៤៩

ឆ្នាំ២០១៩

លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

គិតជាលានរៀល

+ ៤២,១%

ពីត្រីមាសទី២ ឆ្នាំ២០២០

១៩៥.២៤៨

ត្រីមាសទី២ ឆ្នាំ២០២១

១៣៧.៤៤១

ត្រីមាសទី២ ឆ្នាំ២០២០

១០៩.៨៧១

ត្រីមាសទី២ ឆ្នាំ២០១៩

អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម

គិតជាភាគរយ

+ 0 BPS
(ឯកតាមូលដ្ឋាន)

ពីត្រីមាសទី២ ឆ្នាំ២០២០

០,៦៧

ត្រីមាសទី២ ឆ្នាំ២០២១

០,៦៧

ត្រីមាសទី២ ឆ្នាំ២០២០

០,៧៤

ត្រីមាសទី២ ឆ្នាំ២០១៩

អនុបាតចំណេញធៀបនឹងមូលធនមធ្យម

គិតជាភាគរយ

+ ៦២ BPS
(ឯកតាមូលដ្ឋាន)

ពីត្រីមាសទី២ ឆ្នាំ២០២០

៥,៤៣

ត្រីមាសទី២ ឆ្នាំ២០២១

៤,៨១

ត្រីមាសទី២ ឆ្នាំ២០២០

៧,០៤

ត្រីមាសទី២ ឆ្នាំ២០១៩

សមាសភាពក្រុមប្រឹក្សាភិបាល



Yves Jacquot
ប្រធានក្រុមប្រឹក្សាភិបាល



Dominic Jacques
អភិបាលមិនប្រតិបត្តិ



Madi Akmambet
អភិបាលប្រតិបត្តិ



Martin Ouellet
អភិបាលមិនប្រតិបត្តិ



Christian St-Arnaud
អភិបាលមិនប្រតិបត្តិ



Paolo Pizzuto
អភិបាលមិនប្រតិបត្តិ



Etienne Chenevier
អភិបាលឯករាជ្យ



Henri Calvet
អភិបាលឯករាជ្យ



Guy Quaden
អភិបាលឯករាជ្យ

សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល

វិនិយោគិនជាទីគោរព ខ្ញុំសូមអនុញ្ញាតជម្រាបជូនពីលទ្ធផលប្រតិបត្តិការរបស់ធនាគារ ABA ក្នុងត្រីមាសទីពីរ ឆ្នាំ២០២១ ស្របទៅតាមលក្ខខណ្ឌកំណត់របស់និយ័តកម្មលម្អិតប្រតិបត្តិការ។

ក្នុងត្រីមាសទីពីរ ឆ្នាំ២០២១ ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា កាន់តែធ្ងន់ធ្ងរជាងមុន ដោយសារព្រឹត្តិការណ៍ “សហគមន៍ ២០ កុម្មៈ” បណ្តាលឲ្យមានកំណើនយ៉ាងឆាប់រហ័សនៃករណីឆ្លងរីករាលដាល។ ត្រង់ចំណុចជាក់លាក់មួយ ព្រឹត្តិការណ៍នេះបណ្តាលឲ្យមានការបិទខ្ទប់តំបន់នានានៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ៣ សប្តាហ៍ ដែលបានប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានអាជីវកម្មទាំងស្រុង។ កត្តាទាំងនេះ បានបន្តបង្កផលប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក ជាពិសេស វិស័យបដិសណ្ឋារកិច្ច ទេសចរណ៍ កាតដេវ និងសំណង់។

ក្នុងនាមជាសមាជិកដ៏សកម្មមួយរូបនៃសហគមន៍ធុរកិច្ច ធនាគារ ABA បានធ្វើការចូលរួមចំណែកដល់ប្រជាជន និងអាជីវកម្មនៅកម្ពុជា។ នៅខែមេសា ធនាគារ ABA បានជួយឧបត្ថម្ភនូវថវិកាចំនួន ១ លានដុល្លារអាមេរិក (ប្រហែលនឹង ៤ ប៊ីលានរៀល) សម្រាប់ទ្រទ្រង់ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ សំណើបរិច្ចាគនេះត្រូវបានទទួលស្វាគមន៍ និងការកោតសរសើរពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ដោយសម្តេចនាយករដ្ឋមន្ត្រី បានចេញលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ABA ។

ដើម្បីបំពេញតួនាទីសំខាន់របស់ខ្លួនក្នុងការគាំទ្រអតិថិជនកម្ចីដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩ ធនាគារ ABA បន្តរៀបចំកម្មវិធីឡើងវិញ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ គិតត្រឹមត្រីមាសទីពីរ ឆ្នាំ ២០២១ កម្មវិធីដែលបានរៀបចំឡើងវិញមានចំនួន ១៣.៨០៦ ជាទឹកប្រាក់ចំនួន ៧០៤ លានដុល្លារអាមេរិក។ ចំណែកនៃកម្មវិធីដែលបានរៀបចំឡើងវិញនៅក្នុងផលបត្រកម្ចីសរុបមាន ១៦%។ ទន្ទឹមនេះដែរ កម្មវិធីដែលបានរៀបចំឡើងវិញ ជាកម្មវិធីដែលមានគុណភាពខ្ពស់ ដោយសារ ៧៥% ក្នុងចំណោមនោះ បានស្នើសុំរយៈពេលអនុគ្រោះសម្រាប់ការបង់ប្រាក់ដើម និងបន្តបង់តែការប្រាក់។ ធនាគារ ABA នឹងបន្តជួយដល់អតិថិជនកម្ចីរបស់ខ្លួន ក្នុងការជម្នះពេលវេលាដល់បាក់នេះតាមរយៈគោលនយោបាយរៀបចំកម្មវិធីឡើងវិញ។

បន្ថែមលើការរៀបចំកម្មវិធីឡើងវិញ ធនាគារបានបន្តផ្តល់កម្មវិធីដល់អតិថិជនរបស់ខ្លួន ដោយសារការទទួលបានដើមទុន ពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មនានា មិនត្រឹមតែនៅពេលសេដ្ឋកិច្ចកំពុងរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងគ្រាមានវិបត្តិផងដែរ។ ក្នុងត្រីមាសទីពីរ ឆ្នាំ២០២១ កម្មវិធីចំនួន ៧.៨២៨ គិតជាទឹកប្រាក់ចំនួន ២៧១,២ លានដុល្លារអាមេរិក ត្រូវបានផ្តល់ជូនអតិថិជន។ កម្មវិធីនេះបានបង្កើនផលបត្រកម្ចីដុលរបស់ធនាគារប្រមាណ ៦% គិតជាទឹកប្រាក់សរុបចំនួន ៤,៥ ប៊ីលានដុល្លារអាមេរិក។

ធនាគារ ABA បន្តចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ ២០២០ (SCFS) ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងផ្តល់កម្មវិធីដែលមានអត្រាការប្រាក់សមរម្យដល់សហគ្រាសធុនតូច និងមធ្យម។ ក្រោមគម្រោងផ្តល់កម្មវិធីនេះ ធនាគារបានផ្តល់កម្មវិធីចំនួនទឹកប្រាក់ ២,៣ លានដុល្លារអាមេរិក សម្រាប់ចំណាយដើមទុន និងទុនបង្វិលដែលមានអត្រាការប្រាក់ពិសេស ៧% ក្នុងមួយឆ្នាំ និងមានរយៈពេលរហូតដល់ ៧ ឆ្នាំ។

ចំពោះផ្នែកថវិកា ធនាគារ ABA បន្តទទួលបានកំណើននូវផលបត្រប្រាក់បញ្ញើដែលមានចំនួនស្មើនឹង ៥,៥ ប៊ីលានដុល្លារអាមេរិក ក្នុងត្រីមាសទីពីរ ឆ្នាំ ២០២១ កើន ៦% ធៀបទៅនឹងត្រីមាសទីមួយ ឆ្នាំ២០២១។ ដោយសារអតិថិជនជាច្រើនជ្រើសយក ABA ធ្វើជាធនាគារដៃគូរបស់ខ្លួន នោះមូលដ្ឋានអតិថិជននៅក្នុងត្រីមាសទីពីរ បានកើនឡើង ១០% ហើយចំនួនអតិថិជនរបស់ធនាគារ ABA បានកើនឡើងដល់ ១,៧ លាននាក់។

សូចនាករសមិទ្ធផលហិរញ្ញវត្ថុសំខាន់ៗរបស់ធនាគារ ABA បង្ហាញពីកំណើន អំឡុងពេលរាយការណ៍នេះ ៖

- គិតត្រឹមដំណាច់ត្រីមាសទីពីរ ឆ្នាំ ២០២១ ទ្រព្យសកម្មសរុបកើនឡើង ៦,៣% ធៀបទៅត្រីមាសទីមួយ ឆ្នាំ ២០២១ ហើយសម្រេចបានដល់ ៧ ប៊ីលានដុល្លារអាមេរិក។
- សមធនភាគហ៊ុនិករបស់ធនាគារក៏កើនឡើងផងដែរ ហើយសម្រេចបានដល់ ៨៦១ លានដុល្លារអាមេរិក អំឡុងពេលរាយការណ៍នេះ។
- ប្រាក់ចំណេញសុទ្ធរបស់ធនាគារបន្តកើនឡើងជាលំដាប់ ដោយទទួលបានប្រាក់ចំណូលសុទ្ធសរុបបាន ៩៣ លានដុល្លារ ចាប់តាំងពីដើមឆ្នាំ។

សមិទ្ធផលទាំងនេះ អាចសម្រេចបានដោយសារអានុភាពនៃប្រព័ន្ធសេវាធនាគារឌីជីថល និងប្រព័ន្ធស្វ័យសេវាដ៏ទំនើបរបស់ធនាគារ។ ប្រព័ន្ធជនាគារទាំងនេះអនុញ្ញាតឲ្យអតិថិជន ABA អាចចូលប្រើប្រាស់គណនីរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន ជាពិសេសអំឡុងពេលបិទខ្ទប់ នៅពេលដែលសាខាមួយចំនួនត្រូវបានបង្ខំឲ្យបិទប្រតិបត្តិការ។

អំឡុងពេលរាយការណ៍នេះ ធនាគារបន្តធ្វើឲ្យប្រសើរឡើងនូវកម្មវិធីសេវាធនាគារ គឺ ABA Mobile ដោយនាំមកនូវសេវាកម្ម និងមុខងារថ្មីៗ ងាយស្រួល។ គំនិតផ្តួចផ្តើមរបស់ធនាគារក្នុងការនាំមកនូវសេវាកម្មហិរញ្ញវត្ថុដ៏ទំនើបមកជូនប្រជាជនកម្ពុជាដែលមិនមានគណនីធនាគារតាមរយៈការដាក់ឲ្យដំណើរការមុខងារគណនីរហ័ស ទទួលបានការឆ្លើយតបវិជ្ជមានខ្ពស់នៅក្នុងទីផ្សារ បើទោះជាវិធានការសុខាភិបាលដ៏

តឹងរឹង និងការរក្សាគុណភាពសុវត្ថិភាពត្រូវបានពង្រឹង ដែលធ្វើឲ្យមានការលំបាកក្នុងការអញ្ជើញមកកាន់សាខាធនាគារ។ តែក្នុងត្រីមាសទីពីរ ប៉ុណ្ណោះ គណនីរហ័ស ABA ជាង ៦៣.០០០ ត្រូវបានបើកអនឡាញ និងមិនបាច់អញ្ជើញមកកាន់សាខាធនាគារ។

បណ្តាញសាខារបស់ធនាគារ ABA ក៏ត្រូវបានបន្តពង្រីកផងដែរ។ ធនាគារបានដាក់ឲ្យដំណើរការទីតាំងស្វ័យសេវាធនាគារ ABA 24/7 ថ្មី ចំនួន ៤ នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ និងបានពង្រីកទីតាំងដែលមានស្រាប់ដើម្បីឲ្យមានទីតាំងស្វ័យសេវាធនាគារបន្ថែមសម្រាប់ ឆ្លើយតបនឹងចំនួនអតិថិជនដែលកើនឡើងជាប្រចាំ។

ក្នុងនាមជាធនាគារពាណិជ្ជកម្មជាទីមួយដែលបោះផ្សាយសញ្ញាបណ្ណសាជីវកម្មជាមួយទឹកប្រាក់សរុប ៨៤,៨ ប៊ីលានរៀល ធនាគារ ABA ក៏មានតួនាទីក្នុងការអភិវឌ្ឍផ្សារមូលបត្រ និងលើកកម្ពស់ប្រាក់រៀលផងដែរ។

ជារួម ធនាគារ ABA បន្តអនុវត្តយុទ្ធសាស្ត្រធុរកិច្ចរបស់ខ្លួន ដោយផ្តោតលើផលិតផលហិរញ្ញវត្ថុឌីជីថល និងកម្មវិធីលទ្ធភាពដល់អាជីវកម្ម ក្នុងវិស័យសេដ្ឋកិច្ចពិត។ ខណៈពេលដែលបន្តនាំនូវតួនាទីដំណោះស្រាយសេវាធនាគារ ធនាគារអនុវត្តនូវវប្បធម៌គ្រប់គ្រងហានិភ័យដ៏រឹងមាំ ដែលពង្រឹងដោយមុខងារសវនកម្ម និងមុខងារប្រតិបត្តិកម្ម។

ក្រុមប្រឹក្សាភិបាលនឹងបន្តមានតួនាទីសកម្មក្នុងការត្រួតពិនិត្យការប្រតិបត្តិវប្បធម៌របស់ធនាគារ ដោយផ្អែកលើឧត្តមានុវត្តន៍ និងស្តង់ដារល្អបំផុត។ សម្រាប់កិច្ចការនេះ ក្រុមប្រឹក្សាភិបាលមានសមាជិកប្រកបដោយសមត្ថភាពពេញលេញដែលមានបទពិសោធន៍ និងជំនាញ ច្បាស់លាស់ក្នុងផ្នែកហិរញ្ញវត្ថុ និងអភិបាលកិច្ចសាជីវកម្ម។

តាងនាមឲ្យក្រុមប្រឹក្សាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់គណៈប្រតិបត្តិរបស់ធនាគារ ABA ចំពោះភាពជាអ្នកដឹកនាំ និងការប្តេជ្ញាចិត្ត។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ដែលតែងតែផ្តល់ការណែនាំ និងការគាំទ្រ។

ជាចុងក្រោយ ខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ សម្រាប់ទំនុកចិត្តលើធនាគារ និងភាគីពាក់ព័ន្ធផ្សេងៗសម្រាប់ភាពជឿជាក់លើធនាគារ ABA គ្រប់ពេលវេលា។

ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១

ចុះហត្ថលេខារួច

លោក **Yves Jacquot**
ប្រធានក្រុមប្រឹក្សាភិបាល

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	II
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	III
សមាសភាពក្រុមប្រឹក្សាភិបាល	IV
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	V
ផ្នែកទី ១. ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ	២
ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ	៣
ខ. លក្ខណៈនៃធុរកិច្ច	៣
គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់គ្រឹះស្ថានចុះបញ្ជី	៤
ផ្នែកទី ២. ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	៦
ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក	៧
ខ. រចនាសម្ព័ន្ធចំណូល	៧
ផ្នែកទី ៣. របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	៨
ផ្នែកទី ៤. ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	១០
ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	១១
ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	១៥
គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល	១៦
ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ	១៦
ង. ផលប៉ះពាល់នៃអតិផរណា	១៦
ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល	១៦
ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ	១៦

ផ្នែកទី ១

ព័ត៌មានទូទៅពាក់ព័ន្ធបុគ្គលចុះបញ្ជីលក់មូលបត្រ

ក. អត្តសញ្ញាណបុគ្គលចុះបញ្ជីលក់មូលបត្រ

ឈ្មោះក្រុមហ៊ុនជាអក្សរខ្មែរ	ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
ជាអក្សរឡាតាំង	Advanced Bank of Asia Limited
លេខកូដស្តង់ដារ	KH ២០០០០៩១៩៨៦
ទីស្នាក់ការ	អគារលេខ១៤១, ១៤៦, ១៤៨ និង១៤៨ អា បេ សេ ដេ វិថីព្រះសីហនុ និងអគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង ផ្លូវលេខ ១៧១ ផ្លូវត្រសក់ផ្អែម ភូមិ៤ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
លេខទូរស័ព្ទ	(+៨៥៥) ២៣ ២២៥ ៣៣៣
លេខទូរសារ	(+៨៥៥) ២៣ ២១៦ ៣៣៣
គេហទំព័រ	www.ababank.com
អ៊ីមែល	info@ababank.com
លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម	០០០១០៥៩៣ ចុះថ្ងៃទី២៩ ធ្នូ ២០១០
លេខអាជ្ញាប័ណ្ណអាជីវកម្ម	B១៤ ចេញដោយធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២៥ មករា ២០២១
សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ	១៥៥/១៩ គ.ម.ក. ចុះថ្ងៃទី០៧ សីហា ២០១៩
ឈ្មោះបុគ្គលតំណាងបុគ្គលចុះបញ្ជីលក់មូលបត្រ	លោក Askhat Azhikhanov

ខ. លក្ខណៈនៃធុរកិច្ច

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ មានឈ្មោះថា ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើនជាង ២៥ ឆ្នាំកន្លងមកនេះ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ និងក្លាយជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជកម្មទាំងបី នៅក្នុងប្រទេស។ សព្វថ្ងៃនេះ ABA មានបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម។

ធនាគារ ABA គឺជាបុគ្គលិកម្មរបស់ធនាគារជាតិកាណាដា (www.nbc.ca) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង ២៧៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២១ និងមានបណ្តាញធនាគារសម្ព័ន្ធហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ ក្នុងនាមជាកាតហ្វីនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិកាណាដា បានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេសជាមួយនឹងអតិថិជនក្នុងដៃ ២,៥ លាននាក់។ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី ៦ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ិច ធនាគារជាតិកាណាដា ជាជម្រើសនៃបណ្តាសហគ្រាសធុនតូច និងមធ្យមនានានៅទីនោះ។

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ធនាគារ ABA គ្រប់គ្រងទ្រព្យសកម្មសរុប ៧ ប៊ីលានដុល្លារ និងបម្រើសេវាជូនអតិថិជន ១,៥ លាននាក់ តាមរយៈបណ្តាញទូលំទូលាយជាមួយសាខាចំនួន ៧៩ ទីតាំងស្វ័យសេវាជាង ៦០០ និងសេវាធនាគារអនឡាញ និងធនាគារតាមទូរស័ព្ទដ៏ទំនើប។

ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ឥណទានរយៈពេលវែងកម្រិត 'B+' ជាមួយទស្សនវិស័យ ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ កម្រិតឥណទាននេះត្រូវបានបញ្ជាក់ជាថ្មីឡើងវិញ ក្នុងឆ្នាំ ២០២០។

គ. ព្រឹត្តិការណ៍សំខាន់ៗប្រចាំត្រីមាសរបស់គ្រឹះស្ថានចុះបញ្ជី

ធនាគារ ABA បានពង្រឹងបន្ថែមនូវជំហរទីផ្សាររបស់ខ្លួននៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដោយសារធនាគារបន្តដាក់ឱ្យប្រើប្រាស់នូវ ដំណោះស្រាយផ្នែកហិរញ្ញវត្ថុដ៏ទន់បំផុនអតិថិជនរបស់ខ្លួន។

ការពង្រឹងប្រព័ន្ធស្វ័យសេវាធនាគារ

តាមរយៈប្រព័ន្ធដីជីថលរបស់ខ្លួន ធនាគារ ABA បានបន្តអនុញ្ញាតឱ្យអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនដោយរលូន និងងាយស្រួលបាន គ្រប់ពេលវេលា។ ABA Mobile ជាកម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏សំខាន់របស់ធនាគារ បានទទួលនូវមុខងារ និងការដំឡើងសមត្ថភាព ថ្មីៗជាច្រើន ដូចជា ៖

- សេវាទទួលប្រាក់ Ria តាមរយៈមុខងារ ទទួលសាច់ប្រាក់ ដែលទោះបីជានៅពេលដែលអ្នកធ្វើជ្រើសរើសជម្រើស 'ទទួលសាច់ប្រាក់' នៅពេលធ្វើប្រាក់នោះក៏ដោយ អតិថិជន ABA នៅតែអាចទទួលសាច់ប្រាក់ដោយផ្ទាល់ចូលទៅក្នុងគណនី ABA របស់ខ្លួនបានដដែល។ មុខងារថ្មីនេះអនុញ្ញាតឱ្យអតិថិជនទទួលការផ្ទេរប្រាក់ Ria ណាមួយដោយមិនបាច់អញ្ជើញទៅធនាគារទេ។
- បើកគណនីជួញដូរសម្រាប់សកម្មភាពជួញដូរមូលបត្រដោយផ្ទាល់នៅក្នុងកម្មវិធី។ គណនីជួញដូរ អាចបើកបានភ្លាមៗ ហើយបន្ទាប់មក អាចប្រើប្រាស់ដើម្បីដាក់ប្រាក់ចូលទៅក្នុងគណនីរបស់អតិថិជននៅក្រុមហ៊ុនឈ្មួញជើងសាមូលបត្រដែលជាដៃគូរបស់ធនាគារ ABA ។ ការប្រើប្រាស់គណនីជួញដូរនីមួយៗ ត្រូវបានកំណត់នៅក្នុងលក្ខខណ្ឌតម្រូវនៃបទប្បញ្ញត្តិ ដើម្បីបែងចែកប្រតិបត្តិការមូលបត្រជាចំ ពីប្រតិបត្តិការសេវាធនាគារទូទៅ។
- មធ្យោបាយបើកគណនី និងគ្រប់គ្រងកាតសម្រាប់ម្ចាស់គណនីហ្វីស៊ី។ តាមរយៈការដំឡើងសមត្ថភាពទាំងនេះ ម្ចាស់គណនីហ្វីស៊ី ឥឡូវនេះ អាចបើកគណនីសន្សំ និងបញ្ជី ព្រមទាំងអាចស្នើសុំកម្មវិធីបានទៀតផង។ អតិថិជនក៏អាចបើកកាតនិម្មិត និងស្នើសុំ កាតប្រាក់ដោយគ្រាន់តែចុចពីរប័បកំលែងទូរស័ព្ទរបស់ខ្លួន។ មុខងារថ្មីៗទាំងនេះមានទាំងមធ្យោបាយគ្រប់គ្រងកាត ដែលអនុញ្ញាត ឱ្យអ្នកប្រើប្រាស់អាចគ្រប់គ្រងកម្រិតប្រតិបត្តិការកាត ផ្លាស់ប្តូរគណនីភ្ជាប់កាត និងមុខងារផ្សេងៗទៀត។

លើសពីនេះ ធនាគារបានធ្វើឱ្យប្រសើរឡើងនូវការផ្តល់ជូនរបស់ខ្លួនចំពោះសហគ្រិន ដោយបានដំឡើងសមត្ថភាពជាច្រើនរបស់ប្រព័ន្ធទូទាត់ អនឡាញ PayWay របស់ខ្លួនដែលជាកម្មវិធីឈ្នះពានរង្វាន់។ ក្នុងត្រីមាសទី ២ កម្មវិធី PayWay Mobile ក៏មានសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS ។ ការដំឡើងសមត្ថភាពនេះ មានន័យថា អតិថិជនដែលប្រើប្រាស់ទូរស័ព្ទ iPhone ឥឡូវនេះ អាចទទួលទូទាត់បែបដីជីថលបាន ភ្លាមៗ ជាប្រាក់រៀល និងប្រាក់ដុល្លារ សម្រាប់អាជីវកម្មរបស់ខ្លួនតាមរយៈទូរស័ព្ទស្មាតហ្វូន។ អតិថិជនគ្រាន់តែត្រូវការគណនី ABA ដែល ដំណើរការ ហើយបន្ទាប់ពីការបើកដំណើរការដោយងាយស្រួល អតិថិជនអាចចាប់ផ្តើមបង្កើតកូដ QR ដើម្បីទទួលទូទាត់ពីអតិថិជនរបស់ ពួកគេបានភ្លាមៗតែម្តង។

ដើម្បីជួយឱ្យអាជីវកម្មនានាបង្កើនការលក់ដូរអនឡាញរបស់ខ្លួន ធនាគារ ABA បានដាក់ឱ្យប្រើប្រាស់មុខងារ លើទូទាត់ នៅក្នុងកម្មវិធី PayWay Mobile ។ មុខងារ លើទូទាត់ អនុញ្ញាតឱ្យអ្នកលក់ដូរ ឬអ្នកផ្តល់សេវាអាចបង្កើត លើទូទាត់ នៅក្នុងកម្មវិធី PayWay Mobile ហើយធ្វើទៅឱ្យអតិថិជនរបស់ខ្លួនដើម្បីទទួលទូទាត់ភ្លាមៗ។ នៅពេលបង្កើត លើទូទាត់ អ្នកប្រើប្រាស់កម្មវិធី PayWay Mobile អាចបន្ថែម ព័ត៌មាន ដូចជា ថ្លៃទំនិញ/សេវា រូបថត និងការពិពណ៌នា។ នៅពេលដែល លើទូទាត់ បានបង្កើតរួច អ្នកលក់ដូរអាចផ្ញើលើទូទាត់ទៅឱ្យ អ្នកទិញដោយប្រើប្រាស់កម្មវិធីផ្ញើសារភ្លាមៗណាមួយ ឬកម្មវិធីនានា ដូចជា Telegram, Facebook, Instagram និងកម្មវិធីផ្សេងៗទៀត។ នៅពេលទទួលបានលើទូទាត់ អ្នកទិញអាចចុចលើនោះ និងធ្វើការទូទាត់ជាមួយកម្មវិធី ABA Mobile បានដោយរលូនតាមរយៈទូរស័ព្ទ របស់ពួកគេ។

ដើម្បីពង្រីកវិសាលភាពវត្តមានរបស់ខ្លួន នៅក្នុងត្រីមាសនេះ ធនាគារ ABA បានដាក់ឱ្យប្រើប្រាស់ទីតាំងស្វ័យសេវា ABA 24/7 ថ្មីចំនួន ៤ នៅតាមតំបន់មានចរាចរណ៍មាញឹកនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ ទីតាំងស្វ័យសេវា ABA 24/7 ផ្តល់សេវាធនាគារទូលំទូលាយ ២៤ ម៉ោងក្នុងមួយថ្ងៃ ៧ ថ្ងៃក្នុងមួយសប្តាហ៍ ដោយអនុញ្ញាតឱ្យអតិថិជនអាចធ្វើការដាក់/ដកប្រាក់ និងដាក់មូលប្បទានបត្រ ដោយមិន បាច់រង់ចាំលេខរៀងដូចនៅតាមសាខាធនាគារឡើយ។ ដោយសារតែការដំឡើងសមត្ថភាពក្រោយនូវម៉ាស៊ីនស្វ័យសេវា អតិថិជន ABA ឥឡូវនេះ អាចដាក់ប្រាក់ចូលទៅក្នុងគណនី ABA ណាមួយ ជាប្រាក់រៀលក៏បាន ជាប្រាក់ដុល្លារក៏បានដែរ។

ការលើកកម្ពស់ការទូទាត់បែបដីជីថលដល់អាជីវកម្មនានា

ក្នុងខែមិថុនា ធនាគារ ABA និងក្រុមហ៊ុន តូតាល់អ៊ឺនឺជី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន TotalEnergies ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំ មួយដែលផលិត និងចែកចាយប្រេងឥន្ធនៈកម្រិតសកលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីធ្វើឱ្យសម្បូរបែបនូវ បទពិសោធន៍របស់អតិថិជនក្នុងការទូទាត់បែបដីជីថលនៅតាមស្ថានីយសេវារបស់ក្រុមហ៊ុន TotalEnergies ។

ជាមួយភាពជាដៃគូនេះ អតិថិជននឹងអាចធ្វើការទូទាត់បែបដីជីថលតាមរយៈ ABA PAY កូដ QR ឬកាតចរន្តជិតបាន រាល់ពេលដែលពួកគេ ចាក់សាំង ឬទិញទំនិញនៅតាមស្ថានីយ TotalEnergies ជាង ១០០ កន្លែងនៅទូទាំងប្រទេស។

លើសពីនេះ អ្នកចែកចាយ TotalEnergies នឹងអាចធ្វើការទូទាត់ថ្លៃផលិតផល និងសេវា តាមរយៈកម្មវិធី ABA Mobile ចំណែកសមាជិក កាត TotalEnergies ក៏អាចបញ្ចូលលុយកាតចាក់សាំងរបស់ពួកគេជាមួយកម្មវិធីសេវាធនាគារ។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន តូតាល់កម្ពុជា ក៏នឹងប្រើប្រាស់សេវាធនាគារអន្តរជាតិសម្រាប់អាជីវកម្មជាមធ្យោបាយគ្រប់គ្រងហិរញ្ញវត្ថុក្រុមហ៊ុនដ៏ទូលំទូលាយ និងមុខងារគណនីនិម្មិត ដើម្បីដំណើរការប្រតិបត្តិការទំហំធំៗពីប្រភពផ្សេងៗគ្នា និងធ្វើការផ្ទៀងផ្ទាត់ដោយស្វ័យប្រវត្តិ។

ការផ្តល់ជំនួយដល់សហគមន៍

ធនាគារ ABA ប្តេជ្ញាចិត្តគាំទ្រដល់គំនិតផ្តួចផ្តើមនានាក្នុងទម្រង់ស្ថាប័នដីកូរីដ-១៩ ស្របតាមបេសកកម្ម និងគុណតម្លៃសាជីវកម្មរបស់ខ្លួន។ ចាប់តាំងពីការចាប់ផ្តើមការរីករាលដាលជំងឺកូរីដ-១៩ នៅកម្ពុជា ធនាគារបានសម្របសម្រួលសកម្មភាពអង្គការសហប្រតិបត្តិការ និងរួមចំណែកផ្តល់ជាថវិកា តាមរយៈធនាគារជាតិនៃកម្ពុជា សមាគមធនាគារនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។

នៅខែមេសា ធនាគារ ABA បានជួយឧបត្ថម្ភនូវថវិកាចំនួន ១ លានដុល្លារអាមេរិក (ប្រាំហែលនឹង ៤ ប៊ីលានរៀល) សម្រាប់ទ្រទ្រង់ដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូរីដ-១៩ ដែលបង្កឡើងដោយ “ព្រឹត្តិការណ៍ ២០ កុម្ភៈ”។ សំណើសុំបច្ច័យនេះទទួលបានការកាត់សរសើរពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានចេញលិខិតថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ABA ។

ការទទួលស្គាល់អន្តរជាតិ

ក្នុងខែឧសភា ធនាគារ ABA បានទទួលបានរង្វាន់ Leadership Awards ចំនួន ៦ ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ឌីជីថលឈានមុខរបស់ពិភពលោក សម្រាប់ឧត្តមភាពក្នុងទំហំការទូទាត់ និងកំណើនភាគ ក្នុងឆ្នាំ ២០២០ ។ រង្វាន់នេះត្រូវបានប្រគល់ជូននៅក្នុងព្រឹត្តិការណ៍អន្តរជាតិដែលរៀបចំឡើងដោយក្រុមហ៊ុន Visa Cambodia ដើម្បីទទួលស្គាល់ និងអបអរដល់ធនាគារចូលរួមដែលរួមចំណែកដល់កំណើនផលិតផលរបស់ក្រុមហ៊ុន VISA ជាពិសេស ការដាក់ឱ្យប្រើប្រាស់ និងការលើកកម្ពស់ការទូទាត់បែបឌីជីថលអំឡុងពេលនៃការរីករាលដាលជាការស្កាត់ជំងឺកូរីដ-១៩ ។ ធនាគារ ABA ត្រូវបានជ្រើសរើសក្នុងចំណោមធនាគារ ៣២ ផ្សេងទៀតនៅកម្ពុជាដែលផ្តល់ជូននូវផលិតផល VISA ។



លិខិតថ្លែងអំណរគុណ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់បច្ច័យទឹកប្រាក់មួយលានដុល្លារអាមេរិក ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូរីដ-១៩

ផ្នែកទី ២

ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក. លទ្ធផលប្រតិបត្តិការធុរកិច្ច ដោយរួមបញ្ចូលព័ត៌មានតាមផ្នែក

លទ្ធផលសម្រេចបានសំខាន់ៗ	ត្រីមាសទី២ ឆ្នាំ២០២១	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
ផ្នែកសេវាឥណទាន			
ចំនួនគណនីឥណទាន	៨៦.២៨៣	៨១.៥៦៨	៦៦.៥១៣
ឥណទានដុលសរុប (លានរៀល)	១៨.២៨៤.៨៩៤	១៥.៥០៥.៩៨៨	១១.២៦៥.០៣៧
ផ្នែកសេវាប្រាក់បញ្ញើ			
ចំនួនគណនីប្រាក់បញ្ញើ	១.៦៨៦.៦០៣	១.៣៨២.៤០១	៨២៨.៦៥១
ប្រាក់បញ្ញើសរុប (លានរៀល)	២២.៥៨៥.៣០២	១៩.៧០៥.០៩០	១៣.៨៣៦.០២៥
ព័ត៌មានទូទៅ			
ចំនួនសាខាបើកដំណើរការ	៧៩	៧៩	៧៧
ចំនួនបុគ្គលិកសរុប	៦.៣៩២	៦.២៦៦	៦.៤១០
ចំនួនម៉ាស៊ីន អេធីអឹម	៥០៨	៤៧១	៤១៨
ចំនួនម៉ាស៊ីនទូទាត់	២.១៦២	១.៦២៧	១.២១៤

ខ. រចនាសម្ព័ន្ធចំណូល

លរ	ប្រភពចំណូល	ត្រីមាសទី២ ឆ្នាំ២០២១		ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៤៤៣.៩៣៨	៨៨,៥៨	៣៤៤.១០៨	៩១,១៧	២៥៩.៤២៤	៨៩,៩៥
២	ចំណូលកម្រៃ និងជើងសារ	៥២.១៦៥	១០,៤១	៣០.៧៧២	៨,១៥	២៨.១៩៧	៩,៧៨
៣	ចំណូលផ្សេងៗ	៥០៨៤	១,០១	២.៥៥៧	០,៦៨	៨០១	០,២៨
ចំណូលសរុប		៥០១.១៨៧	១០០	៣៧៧.៤៣៧	១០០	២៨៨.៤២២	១០០

ផ្នែកទី ៣

របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យ
ឡើងវិញដោយសវនករឯករាជ្យ

សូមយោង ឧបសម្ព័ន្ធរបាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ

ផ្នែកទី ៤

ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ការពិភាក្សា និងវិភាគខាងក្រោមនេះ ផ្ដោតសំខាន់លើ លទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុ ផ្អែកលើ របាយការណ៍ហិរញ្ញវត្ថុគិតត្រឹម កាលបរិច្ឆេទថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវបានត្រួតពិនិត្យរួចរាល់ដោយសវនករឯករាជ្យ។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំ ស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា (“CIFRS”) និងអនុលោមទៅតាមបទបញ្ញត្តិគណនេយ្យពាក់ព័ន្ធនឹងគោលការណ៍ ណែនាំនានា ដែលចេញដោយ ធនាគារជាតិនៃកម្ពុជា។ ធនាគារធ្វើការពិភាក្សានិងវិភាគទៅលើ សមាសធាតុសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ និង កត្តាសំខាន់ៗដែលប៉ះពាល់ដល់ប្រាក់ចំណេញរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់។

ក. ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១. ការវិភាគចំណូល

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ មានប្រភពចំណូលធំៗចំនួន៣ គឺ ចំណូលមកពីការប្រាក់ ចំណូលកម្រៃ និងជើងសារ និងចំណូលផ្សេងៗ។

- ចំណូលមកពីការប្រាក់ រួមមាន ចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន ចំណូលការប្រាក់ពីការដាក់ប្រាក់បញ្ញើនៅធនាគារ និង ចំណូលមកពីមូលបត្រវិនិយោគនានា
- ចំណូលកម្រៃ និងជើងសារ រួមមាន ការសន្យាឥណទាន ចំណូលពីការផ្ទេរប្រាក់និងវេប្រាក់ ចំណូលពីប័ណ្ណផ្សេងៗ
- ចំណូលផ្សេងៗ រួមមាន ចំណូលពីអត្រាប្តូរប្រាក់ និង ចំណូលផ្សេងៗទៀត។

២. ការវិភាគចំណូលតាមផ្នែក

ល.រ	ប្រភេទចំណូល	ត្រីមាសទី២ ឆ្នាំ២០២១		ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩	
		ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)	ចំនួន (លានរៀល)	ភាគរយ (%)
១	ចំណូលពីការប្រាក់	៤៤៣.៩៣៨	៨៨,៥៨	៣៤៤.១០៨	៩១,១៧	២៥៩.៤២៤	៨៩,៩៥
២	ចំណូលកម្រៃ និងជើងសារ	៥២.១៦៥	១០,៤១	៣០.៧៧២	៨,១៥	២៨.១៩៧	៩,៧៨
៣	ចំណូលផ្សេងៗ	៥.០៨៤	១,០១	២.៥៥៧	០,៦៨	៨០១	០,២៨
	ចំណូលសរុប	៥០១.១៨៧	១០០	៣៧៧.៤៣៧	១០០	២៨៨.៤២២	១០០

ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ទទួលបានចំណូលដ៏ធំមកពីការប្រាក់ ដែលមានចំនួន ៨៩% នៃប្រាក់ចំណូលសរុបក្នុងត្រីមាសទី២ ឆ្នាំ២០២១ ដែលនៅក្នុងនោះ ៩៨%បានមកពីចំណូលការប្រាក់ពីការផ្តល់ឥណទានដល់អតិថិជន។

៣. ការវិភាគគម្លាតចំណេញដុល

ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍ដែលមិនបង្ហាញពីប្រាក់ចំណេញដុល។ ប៉ុន្តែ ទម្រង់របាយការណ៍នេះអាចបង្ហាញលើប្រាក់ចំណេញពីការប្រាក់សុទ្ធ ដែលទទួលបានមកពីចំណូលការប្រាក់សរុប ដកនឹងចំណាយ ការប្រាក់ ដែលនឹងត្រូវយកមកពិភាក្សានៅក្នុងចំណុច **ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ**។

៤. ការវិភាគប្រាក់ចំណេញមុនបង់ពន្ធ

វ) ការវិភាគប្រាក់ចំណេញមុនបង់ពន្ធក្នុងឆ្នាំ

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញមុនបង់ពន្ធ	ត្រីមាសទី២ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៤៤៣.៩៣៨	៣៤៤.១០៨	៩៩.៨៣០	២៩,០១
ចំណាយលើការប្រាក់	(៦៥.០៥៩)	(៦១.៦៣៨)	(៣.៤២១)	៥,៥៥
ចំណូលមកពីការប្រាក់សុទ្ធ	៣៧៨.៨៧៩	២៨២.៤៧០	៩៦.៤០៩	៣៤,១៣
ចំណូលកម្រៃ និងជើងសារ	៥២.១៦៥	៣០.៧៧២	២១.៣៩៣	៦៩,៥២
ចំណាយកម្រៃ និងជើងសារ	(១៩.៥៨៣)	(១៣.៣៨៧)	(៦.១៩៦)	៤៦,២៨
ចំណូលកម្រៃ និងជើងសារសុទ្ធ	៣២.៥៨២	១៧.៣៨៥	១៥.១៩៧	៨៧,៤១
ចំណូលប្រតិបត្តិការផ្សេងៗ	៥.០៨៤	២.៥៥៧	២.៥២៧	៩៨,៨៣
ចំណាយបុគ្គលិក	(៨៤.០៣៦)	(៧៣.០២១)	(១១.០១៥)	១៥,០៨
ចំណាយរំលស់	(១៨.៦២១)	(២០.៥៨៤)	១.៩៦៣	(៩,៥៤)
ចំណាយប្រតិបត្តិការ	(៣២.៣៩៨)	(២៩.៥៤៣)	(២.៨៥៥)	៩,៦៦
ការខាតបង់សុទ្ធរំពឹងទុកលើឧបករណ៍ហិរញ្ញវត្ថុ	(៤៧.២៥៥)	(១១.៥៣៣)	(៣៥.៧២២)	៣០៩,៧៤
ប្រាក់ចំណេញមុនបង់ពន្ធ	២៣៤.២៣៥	១៦៧.៧៣១	៦៥.៥០៤	៣៩,៦៥

ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ២៣៤.២៣៥ លានរៀល ដែលបានកើនឡើង ៤០% ស្មើនឹង ៦៦.៥០៤ លានរៀល ប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២០ ។ ការកើនឡើងនៃប្រាក់ចំណេញនេះ គឺបណ្តាលមកពីការកើនឡើង ២៩% នៃចំណូលមកពីការប្រាក់ និង ចំណូលកម្រៃ និងជើងសារ ៧០% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២០ ។

ii) ការវិភាគប្រាក់ចំណេញមុនបង់ពន្ធពីឆ្នាំមុន

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញមុនបង់ពន្ធ	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ចំណូលពីការប្រាក់	៣៤៤.១០៨	២៥៩.៤២៤	៨៤.៦៨៤	៣២,៦៤
ចំណាយលើការប្រាក់	(៦១.៦៣៨)	(៤៩.២៥៩)	(១២.៣៧៩)	២៥,១៣
ចំណូលមកពីការប្រាក់សុទ្ធ	២៨២.៤៧០	២១០.១៦៥	៧២.៣០៥	៣៤,៤០
ចំណូលកម្រៃ និងជើងសារ	៣០.៧៧២	២៨.១៩៧	២.៥៧៥	៩,១៣
ចំណាយកម្រៃ និងជើងសារ	(១៣.៣៨៧)	(១២.៨៩០)	(៤៩៧)	៣,៨៦
ចំណូលកម្រៃ និងជើងសារសុទ្ធ	១៧.៣៨៥	១៥.៣០៧	២.០៧៨	១៣,៥៨
ចំណូលប្រតិបត្តិការផ្សេងៗ	២.៥៥៧	៨០១	១.៧៥៦	២១៩,២៣
ចំណាយបុគ្គលិក	(៧៣.០២១)	(៥៩.៤៩៤)	(១៣.៥២៧)	២២,៧៤
ចំណាយរំលស់	(២០.៥៨៤)	(១៤.៣៣៣)	(៦.២៥១)	៤៣,៦១
ចំណាយប្រតិបត្តិការ	(២៩.៥៤៣)	(២០.៦៣០)	(៨.៩១៣)	៤៣,២០
ការខាតបង់សុទ្ធរំពឹងទុកលើឧបករណ៍ហិរញ្ញវត្ថុ	(១១.៥៣៣)	(៤.២១០)	(៧.៣២៣)	១៧៣,៩៤
ប្រាក់ចំណេញមុនបង់ពន្ធ	១៦៧.៧៣១	១២៧.៦០៦	៤០.១២៥	៣១,៤៤

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ប្រាក់ចំណេញមុនបង់ពន្ធមានចំនួន ១៦៧.៧៣១លានរៀល ដែលបានកើនឡើង ៣១,៤៤% ធ្វើនឹង ៤០.១២៥លានរៀល ប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ ២០១៩ ។ ការកើនឡើងនៃប្រាក់ចំណេញនេះ គឺបណ្តាលមកពីការកើនឡើង ៣២,៦៤% នៃចំណូលមកពីការប្រាក់ និង ចំណូលកម្រៃ និងជើងសារ ៩,១៣% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០១៩ ។

៥. ការវិភាគប្រាក់ចំណេញសុទ្ធ

i) ការវិភាគប្រាក់ចំណេញសុទ្ធក្នុងឆ្នាំ

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញសុទ្ធ	ត្រីមាសទី២ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	២៣៤.២៣៥	១៦៧.៧៣១	៦៦.៥០៤	៣៩,៦៥
ចំណាយពន្ធលើប្រាក់ចំណូល	(៤៩.៤៥១)	(៣៦.៩០២)	(១២.៥៤៩)	៣៤,០១
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៨៤.៧៨៤	១៣០.៨២៩	៥៣.៩៥៥	៤១,២៤

ក្នុងត្រីមាសទី២ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ចំនួន ១៨៤.៧៨៤ លានរៀល ដែលបានកើនឡើងចំនួន ៤១% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២០ បង្ហាញអំពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ។ ជាលទ្ធផល ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ទទួលបានអនុបាតចំណេញធៀបនឹងមូលធនចំនួន ៥,៤៣% និង អនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ០,៦៧% គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ ។

ii) ការវិភាគប្រាក់ចំណេញសុទ្ធពីឆ្នាំមុន

សង្ខេបនៃរបាយការណ៍ប្រាក់ចំណេញសុទ្ធ	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញមុនបង់ពន្ធ	១៦៧.៧៣១	១២៧.៦០៦	៤០.១២៥	៣១,៤៤
ចំណាយពន្ធលើប្រាក់ចំណូល	(៣៦.៩០២)	(២៦.១១៩)	(១០.៧៨៣)	៤១,២៨
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៣០.៨២៩	១០១.៤៨៧	២៩.៣៤២	២៨,៩១

ក្នុងត្រីមាសទី២ ឆ្នាំ២០២០ ធនាគារវឌ្ឍនៈអាស៊ីចំកាត់ បានទទួលប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធ ចំនួន ១៣០.៨២៩លានរៀល ដែលបានកើនឡើងចំនួន ២៨,៩១% បើប្រៀបធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០១៩ បង្ហាញអំពីការលូតលាស់យ៉ាងខ្លាំងរបស់ធនាគារ។ ជាលទ្ធផល ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ទទួលបានអនុបាតចំណេញធៀបនឹងមូលធនចំនួន ៤,៨១% និង អនុបាតចំណេញធៀបនឹងទ្រព្យសកម្មចំនួន ០,៦៧% គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ ។

៦. ការវិភាគចំណូលលម្អិតសរុប

i) ការវិភាគចំណូលលម្អិតសរុបក្នុងឆ្នាំ

សង្ខេបនៃរបាយការណ៍ចំណូលលម្អិតសរុប	ត្រីមាសទី២ ឆ្នាំ២០២១ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៨៤.៧៨៤	១៣០.៨២៩	៥៣.៩៥៥	៤១,២៤
ចំណូលលម្អិតផ្សេងៗ	១០.៤៦៤	៦.៦១២	៣.៨៥២	៥៨,២៦
ចំណូលលម្អិតសរុប	១៩៥.២៤៨	១៣៧.៤៤១	៥៧.៨០៧	៤២,០៦

ii) ការវិភាគចំណូលលម្អិតសរុបពីឆ្នាំមុន

សង្ខេបនៃរបាយការណ៍ចំណូលលម្អិតសរុប	ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (លានរៀល)	គម្លាត (លានរៀល)	គម្លាត (ភាគរយ)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	១៣០.៨២៩	១០១.៤៨៧	២៩.៣៤២	២៨,៩១
ចំណូលលម្អិតផ្សេងៗ	៦.៦១២	៨.៣៨៤	(១.៧៧២)	(២១,១៤)
ចំណូលលម្អិតសរុប	១៣៧.៤៤១	១០៩.៨៧១	២៧.៥៧០	២៥,០៩

៧. ការវិភាគកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាព និងលទ្ធផលហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២១ គណៈគ្រប់គ្រងទទួលស្គាល់ថា ធនាគារវឌ្ឍនៈអាស៊ីចំកាត់ មិនមានកត្តាសំខាន់ៗ និងនិន្នាការសំខាន់ៗណាដែលអាចប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ ឡើយ ។

ខ. កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១. ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ធនាគារ ABA ចាត់ទុកចំណុចខាងក្រោម ជាកត្តាជោគជ័យដែលនាំមកនូវផលចំណេញ ៖

- កំណើនមូលនិធិ ដោយសារតម្រូវការបញ្ជីសម្រាប់ធនាគារ រួមជាមួយផលិតផល និងសេវាកម្មប្រតិបត្តិការផ្សេងៗទៀត
- កំណើនផលបត្រគណនេយ្យ ដោយសារតម្រូវការខ្ពស់នៅក្នុងទីផ្សារ មកលើផលិតផលកម្ចីរបស់ធនាគារ ជាពិសេសវិស័យ MSME ។

កត្តាទាំងពីរនេះ ត្រូវបានរាប់បញ្ចូលជាមួយការបន្តអភិវឌ្ឍន៍លើប្រព័ន្ធឌីជីថលរបស់ធនាគារ ដែលផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏ទំនើប និងប្រកបដោយនវានុវត្ត ។ ធនាគារក៏បានវិនិយោគដ៏សំខាន់នៅក្នុងការពង្រឹងឧបករណ៍ស្វ័យសេវាធនាគារ ដោយធ្វើការដំណើរការប្រព័ន្ធប្រើប្រាស់ ATM ម៉ាស៊ីនដាក់/ដកប្រាក់ ម៉ាស៊ីនដាក់ប្រាក់ ម៉ាស៊ីនដាក់ក្រុយបត្រ ម៉ាស៊ីនទូទាត់ POS និងការពង្រីកបណ្តាញទូទាត់តាមកូដ QR របស់ខ្លួន ។

២. ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ធនាគារ ABA ប្រតិបត្តិការក្នុងវិស័យសេវាកម្ម ដូច្នេះការឡើងចុះនៃតម្លៃរបស់វត្ថុធាតុដើមមិនប៉ះពាល់ដល់ធនាគារឡើយ ។

៣. ការវិភាគលើពន្ធ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ស្ថិតនៅក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនៃប្រទេសកម្ពុជាដូច្នោះ ធនាគារ មានកាតព្វកិច្ចក្នុងការបង់ពន្ធ ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារនៃកម្ពុជា ។ ការបង់ពន្ធនានាជូនអគ្គនាយកដ្ឋានពន្ធដារ ក៏ជាការរួមចំណែកដល់សង្គម និងកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាផងដែរ ។ សម្រាប់អនុលោមភាពលើកាតព្វកិច្ចពន្ធដារ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានវិញ្ញាបនបត្រអនុលោមភាពសារពើពន្ធប្រភេទ “មាស” ពីអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលមានសុពលភាព ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធ ២០២១ និង ២០២២ ។

៤. ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

គិតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ គណៈគ្រប់គ្រងទទួលស្គាល់ថាធនាគារ វឌ្ឍនៈអាស៊ីចំកាត់ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និង មិនប្រក្រតីនោះទេ លើកលែងតែផលប៉ះពាល់នៃការរាតត្បាតវីរុសកូរូណា (“កូវីដ ១៩”) ដូចរៀបរាប់ខាងក្រោម ៖

ផលប៉ះពាល់នៃវីរុសកូវីដ-១៩

ផលប៉ះពាល់នៃវីរុសកូរូណា (“កូវីដ ១៩”) បានរាតត្បាតកូមិសាស្ត្រជាច្រើនជាសកលលោក ។ អង្គការសុខភាពពិភពលោកបានប្រកាសអាសន្នអន្តរជាតិបណ្តាលអំពី កូវីដ ១៩ នៅក្នុងខែមករា ឆ្នាំ២០២០ និងបានចាត់ថ្នាក់វីរុសនេះជាជម្ងឺរាតត្បាតជាសកលលោកនៅក្នុងខែមីនា ឆ្នាំ២០២០ ។ ការរីករាលដាលនៃជម្ងឺកូវីដ ១៩ មានផលប៉ះពាល់ខ្លាំង ដល់សុខភាព និងការបន្តអាជីវកម្ម ។

ធនាគារជាតិនៃកម្ពុជា និង រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាច្រើន ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុ និងការធ្វើអាជីវកម្មនៅក្នុងរយៈពេលដែលមិនធ្លាប់មានពីមុនមក ដែលរួមមានដូចជាការអនុញ្ញាតឲ្យធ្វើការរៀបចំឥណទានឡើងវិញ និងការបង្កើតនៃធនាគារសហគ្រាសធុនតូច និងមធ្យម ដើម្បីសម្របសម្រួលគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម។ ធនាគារបានធ្វើការវិនិច្ឆ័យចំពោះផលប៉ះពាល់នៃ កូវីដ ១៩ ទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ហើយមានការរំពឹងទុកនៃការខាតបង់ឥណទានដែលបានរំពឹងទុក (“ECL”) ដោយបានធ្វើការត្រួតពិនិត្យទៅលើម៉ូឌុល ECL ។ ធនាគារនឹងបន្តការត្រួតពិនិត្យផលប៉ះពាល់នៃ កូវីដ ១៩ និងចាត់គ្របវិធានការទប់ស្កាត់រាល់ឥទ្ធិពលដែលអាចប៉ះពាល់ដល់ប្រតិបត្តិការរបស់ធនាគារ។

គ. ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ក្នុងត្រីមាសទី ២ ឆ្នាំ២០២១ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ទទួលបានកំណត់ត្រាកំណើននៃចំណូលគួរឲ្យកត់សម្គាល់ ដោយធនាគារបាននូវចំណូលការប្រាក់សុទ្ធសរុប ៣៧៩ ប៊ីលានរៀល ដែលស្មើនឹងកំណើន ៣៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ។

ឃ. ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រមិនបណ្តោយឲ្យទទួលរងហានិភ័យពីស្ថានភាពរូបិយប័ណ្ណបរទេសចំហច្រើន។ ស្ថានភាពចំហនៃរូបិយប័ណ្ណបរទេស ត្រូវបានត្រួតពិនិត្យ និងចាត់ចែងជាប្រចាំ ដោយធៀបនឹងតម្រូវការប្រតិបត្តិការរូបិយប័ណ្ណរបស់អតិថិជន និងការគ្រប់គ្រងតារាងសមតុល្យរបស់ធនាគារ ដោយធនាគារបាននូវនិរន្តរភាពនៃប្រាក់ចំណេញជូនធនាគារ។

ពាក់ព័ន្ធនឹងអត្រាការប្រាក់ ធនាគាររក្សាបាននូវគោលនយោបាយអត្រាការប្រាក់បើស្រាប់ប្រាក់បញ្ញើ និងកម្ចីរបស់ខ្លួន។ ដូច្នេះ ធនាគារមិនមានការប្រែប្រួលជាសារវន្តណាមួយពាក់ព័ន្ធនឹងអត្រាការប្រាក់ក្នុងអំឡុងពេលរបាយការណ៍នេះឡើយ។ ឥទ្ធិពលនៃតម្លៃទំនិញ មិនបង្កផលប៉ះពាល់ដល់ធនាគារឡើយ។

ង. ផលប៉ះពាល់នៃអតិផរណា

អត្រាអតិផរណារួមជាមធ្យមនៅកម្ពុជាគិតត្រឹមត្រីមាសទី២ ឆ្នាំ២០២១ មានកម្រិតត្រឹម ២,៩% យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២០ ដែលចេញដោយធនាគារជាតិ នៃកម្ពុជា។ ដូច្នេះនៅក្នុងត្រីមាសទី២ ឆ្នាំ២០២១ មិនមានផលប៉ះពាល់ជាសារវន្តនៃអតិផរណាមកលើការចំណាយប្រតិបត្តិការរបស់ធនាគារ ABA ឡើយ។

ច. គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រាជរដ្ឋាភិបាល

នៅក្នុងរយៈពេលនៃរបាយការណ៍ សេដ្ឋកិច្ចកម្ពុជាបន្តរងផលប៉ះពាល់នៃការរីករាលដាលនៃវីរុសកូវីដ-១៩ ។ វិស័យ ទេសចរណ៍ វិស័យកម្មន្តសាល វិស័យសំណង់ និងវិស័យសំខាន់ៗសម្រាប់សេដ្ឋកិច្ចជាច្រើនទៀត ទទួលរងផលប៉ះពាល់ខ្លាំង។

ដើម្បីកាត់បន្ថយផលប៉ះពាល់លើសង្គម និងសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការនានាដើម្បីគាំទ្រដល់វិស័យអាទិភាពនានា៖

- គាំទ្រជាសាច់ប្រាក់ផ្ទាល់ជួយដល់កម្មករកាត់ដេរ និងបុគ្គលិកក្នុងវិស័យទេសចរណ៍ដែលអត់ការងារធ្វើ និងប្រជាជនដែលជួបការលំបាកបំផុត។
- លើកលែងពន្ធសម្រាប់វិស័យកាត់ដេរ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ និងពន្យារពេលរហូតដល់ចុងឆ្នាំ២០២០ ។
- ធ្វើឲ្យមានភាពងាយស្រួលនូវវិធាននានាសម្រាប់ កសិករកម្ម ការនាំចូល និងការនាំចេញ និងផ្តល់ការបញ្ចុះតម្លៃ លើវិក្កយបត្រអគ្គិសនីសម្រាប់ឧស្សាហកម្មដែលរងផលប៉ះពាល់បំផុត។
- ការជំរុញនូវការរៀបចំឥណទានឡើងវិញ ដើម្បីផ្តល់កម្ចីដល់អតិថិជនដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិវីរុសកូវីដ-១៩ ។
- ការគាំទ្ររបស់ធនាគារដោយប្រុងប្រយ័ត្នដើម្បីជំរុញ បន្ថែមការគាំទ្រផ្នែកហិរញ្ញវត្ថុចំពោះវិស័យ សេដ្ឋកិច្ច តាមរយៈអនុបាតដើមទុនលក្ខខណ្ឌតម្រូវប្រាក់បម្រុងដើមទុន អប្បបរមា និងកម្ចី ។
- ដាក់ឲ្យដំណើរការធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដើម្បីគាំទ្រអតិថិជនកម្ចីដែលរងផលប៉ះពាល់ តាមរយៈការផ្តល់កម្ចីដែលមានលក្ខខណ្ឌពិសេស។

វិធានការទាំងនេះ ព្រមជាមួយគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងគាំទ្រសេដ្ឋកិច្ច និង វិស័យហិរញ្ញវត្ថុ ជាពិសេស។

ហត្ថលេខាអភិបាលរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ
ថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១
ហត្ថលេខា និងត្រា

ចុះហត្ថលេខារួច

លោក **Madi Akmambet**
អភិបាលប្រតិបត្តិ

ជ. លោក **Dominic Jacques**
អភិបាលមិនប្រតិបត្តិ

ចុះហត្ថលេខារួច

លោក **Madi Akmambet**
អភិបាលប្រតិបត្តិ



អគារលេខ១៤១, ១៤៦, ១៤៨ និង១៤៨ អា បេ សេ ដេ វិថីព្រះសីហនុ
និងអគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង ផ្លូវលេខ ១៧១ ផ្លូវត្រួសកំផ្អែម
សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

(+៨៥៥) ២៣ ២២៥ ៣៣៣ | ទូរសារ: (+៨៥៥) ២៣ ២១៦ ៣៣៣
info@ababank.com | www.ababank.com